

ថា បានរាយការណ៍ស្តីពីចំណូល និងចំណាយរបស់គណបក្សក្នុងការបោះឆ្នោតធ្វើជូន គ.ជ.ប ពុំដែល ខកខាន ហើយធ្វើរបាយការណ៍ប្រចាំឆ្នាំយ៉ាងទៀងទាត់ជូនក្រសួងមហាផ្ទៃ។

ជាលទ្ធផល គណបក្សនយោបាយទាំង៥ ក្នុងនោះរួមមាន គណបក្សសង្គ្រោះជាតិ គណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលមានវត្តមាននៅក្នុងកម្មវិធីចុះហត្ថលេខានោះ បានព្រមព្រៀងគ្នា យល់ព្រម គោរព និងអនុវត្តតាមឱ្យបានជាអតិបរមាដាច់ខាតនូវគោលការណ៍ច្បាប់ និងក្រមសីលធម៌សំខាន់ៗ សម្រាប់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ អាណត្តិទី៥ ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង
ទូរស័ព្ទ ៖ ០៨៨ ៨១៤ ២៧៨៣ ឬ ០១២ ៥៩០ ៩៥១



រូបភាព ខុមហ្វ្រែល ៖ ក្រុមការងារហិរញ្ញវត្ថុនយោបាយ និងគណបក្សនយោបាយចំនួន៥ បានចូលរួមចុះហត្ថលេខា លើក្រមសីលធម៌ក្នុងការបោះឆ្នោត និង ការបង្ហាញព័ត៌មានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ នៅសណ្ឋាគារ អ៊ិមជីរៀល

គោលការណ៍ច្បាប់ និងក្រមសីលធម៌សំខាន់ៗ
សម្រាប់គណបក្សនយោបាយក្នុងការចូលរួមបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣
ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គ្នាជាគណបក្សនយោបាយ ដែលបានចុះបញ្ជីប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ អាណត្តិទី៥ នៅព្រះរាជាណាចក្រកម្ពុជាខាងមុខនេះ បានយល់ព្រមគោរព និងអនុវត្តតាមឱ្យបានជាអតិបរមាដាច់ខាតនូវគោលការណ៍ច្បាប់ និងក្រមសីលធម៌សំខាន់ៗខាងក្រោមនេះ៖

១. មិនរំលោភច្បាប់ដោយប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ មិនប្រើប្រាស់មុខតំណែង ឥទ្ធិពល ការគំរាមកំហែង ឬការជូនរង្វាន់គ្រប់រូបភាពដែលជំរុញឱ្យមន្ត្រី រាជការ ស៊ីវិល នគរបាល និងកងយោធពលខេមរភូមិន្ទក្នុងការគាំទ្រសកម្មភាពគណបក្សនយោបាយរបស់ខ្លួន ឬធ្វើសកម្មភាពប្រឆាំងគណបក្សនយោបាយណាមួយឡើយ។
២. មិនប្រើប្រាស់ ពាក្យពេជន៍ និងសារនយោបាយដែលមានលក្ខណៈអសុរស ញុះញង់ អុចអាល បង្កហេតុ និងមើលងាយដែលអាចបង្កឱ្យមានអំពើហិង្សា ឬការរើសអើងកើតឡើងទៅលើគណបក្សនយោបាយ ឬបេក្ខជន ឬតំណាងដទៃទៀតឡើយ ហើយនិងមិនអនុញ្ញាតឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើនូវអំពើទាំងនេះដែរ។
៣. មិនអនុញ្ញាត សមគំនិត ឬជួយផ្តល់មធ្យោបាយផ្សេងៗឱ្យអ្នកគាំទ្ររបស់ខ្លួនទៅវិនាស បង្កហេតុ ឬគំរាមកំហែងដល់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាង ឬអ្នកគាំទ្រ ឬទ្រព្យសម្បត្តិនៃគណបក្ស ឬបេក្ខជន ឬសកម្មជនដទៃទៀតឡើយ។
៤. មិនត្រូវទិញសន្លឹកឆ្នោត ផ្តល់វិភាគទាន ជូនសារគុណ ឬផ្តល់រង្វាន់លើកទឹកចិត្តជាប្រាក់កាស ឬជាសម្ភារៈដើម្បីទទួលសម្លេងឆ្នោត ទោះបីតាមមធ្យោបាយណាក៏ដោយក្នុងកំឡុងពេលបោះឆ្នោតនៃប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
៥. គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ប្រកួតប្រជែងការបោះឆ្នោតដោយកិត្តិយស តាមគោលការណ៍សមធម៌ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងហិរញ្ញវត្ថុ។ ស្ម័គ្រចិត្តផ្តល់របាយការណ៍អំពីព័ត៌មានហិរញ្ញវត្ថុសម្រាប់ការយោសនាបោះឆ្នោត ដើម្បីធានាសុចរិតភាព ។

**បញ្ជីឈ្មោះគណបក្សនយោបាយដែលបានចុះហត្ថលេខាលើក្រមសីលធម៌យោសនាបោះឆ្នោត និង
ការបង្ហាញព័ត៌មានដោយស្ម័គ្រចិត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥**

ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៣ នៅសណ្ឋាគារ អ៊ីមប៊ែរៀល ហ្គារដិន វីឡា & អូតែល

**List of Political Parties Signing the Code of Conduct for Election Campaigns and Voluntary Disclosure for the
Election of the Fifth Mandate of the National Assembly**

June 24, 2013 at Imperial Garden Villa & Hotel

ល.រ N°	ឈ្មោះ Name	មុខងារ Position	គណបក្ស Party	ទូរស័ព្ទ/អ៊ីមែល Phone No./Email	ហត្ថលេខា Signature
1	សាវ ជ័យស៊ី	Advisor	គណបក្សសមរង្ស៊ី	012340765	
2	អ៊ិន ជ័យប្រសិ	ប្រធានគណបក្ស សមរង្ស៊ី	សមរង្ស៊ី	095828486	
3	ស៊ឹម ណាំណា	អគ្គប្រធានគណបក្ស	គណបក្សសមរង្ស៊ី	0885141351	<u>Sam Nam</u>
4	ហ៊ុន វិធាន	នាយកគណបក្សសមរង្ស៊ី	សមរង្ស៊ី	092950464	
5	សុខ ធីតា		គណបក្សសមរង្ស៊ី	066-981215	